

សេចក្តីថ្លែងការណ៍រួម
ការចាប់ និង ឃុំខ្លួន សកម្មជន បុគ្គលិកអង្គការមាតាធម្មជាតិ ៣ រូប
និង ឃាត់ខ្លួន បុគ្គលិកអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍ ១៧ ជាការរំលោភ
សិទ្ធិមនុស្ស

ភ្នំពេញ, ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥

អង្គការសង្គមស៊ីវិលដែលមានឈ្មោះដូចខាងក្រោម ថ្កោលទោសចំពោះសកម្មភាពរបស់ អាជ្ញាធរខេត្តកោះកុងដែលបានឃុំខ្លួនបុគ្គលិកអង្គការមាតាធម្មជាតិចំនួន ៣ នាក់ និងឃាត់ខ្លួន បុគ្គលិកអង្គការសង្គមស៊ីវិល និងសហគមន៍ចំនួន ១៧ នាក់។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ អាជ្ញាធរខេត្តកោះកុង បានចាប់ និងឃុំខ្លួនបុគ្គលិកអង្គ ការមាតាធម្មជាតិ ចំនួន ៣ នាក់ រួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា នឹងលោក ស៊ីម សំណាង ដោយសាលាដំបូងខេត្តកោះកុង ចោទពីបទ “គំរាមកំហែងដែលនឹងធ្វើអោយខូចខាត ដោយភ្ជាប់នឹងបញ្ហាអ្វីមួយ” តាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។ ក្រោយមក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ សមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនមនុស្សចំនួន ១៧ នាក់បន្ថែមទៀត ដែលក្នុងនោះមាន បុគ្គលិកអង្គការសង្គមស៊ីវិលចំនួន ៧ នាក់ គ្រូពេទ្យចំនួន ១ នាក់ និងតំណាងសហគមន៍ ចំនួន ៩ នាក់។ ការចាប់ខ្លួននេះបានកើតឡើងដោយសារតែ សហគមន៍ និងបុគ្គលិកមាតាធម្មជាតិទាមទារដោយ សន្តិវិធីមិនឲ្យសាឡង់ បូមខ្សាច់នៅក្នុងព្រែកស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបូមុសាគរ ខេត្តកោះកុង ដែលសាឡង់បូមខ្សាច់នោះបានបូមខ្សាច់ អស់រយៈពេល ៦ ឆ្នាំ មកហើយ។

អង្គការសង្គមស៊ីវិលសង្កេតឃើញថា ការបូមខ្សាច់ ដោយក្រុមហ៊ុន Direct Access Co., Ltd និងក្រុមហ៊ុន International Rainbow Co., Ltd បានធ្វើអោយប៉ះពាល់ដល់បរិស្ថាន ដូចជាធ្វើអោយ បាត់បង់ព្រៃកោងកាង បាត់បង់ជីវកម្ម ខូចទឹក និងបាត់បង់ជីវចម្រុះ ជាពិសេសទៅទៀតនោះ ការ បូមខ្សាច់នេះ បានធ្វើអោយប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលធ្វើអោយ មានសំលេង រំខានដល់ការរស់នៅរបស់អ្នកស្រុក កុមារបោះបង់សាលារៀន មានជំងឺប្រចាំកាយ និងមានការចំណាកស្រុកថែមទៀតផង។ លើសពីនេះទៅទៀតការធ្វើអាជីកម្មបានរំលោភអាជ្ញាប័ណ្ណ លេខ ៣១៥ រថ.រស.អប របស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៤ ដូចជា ការបូម លើសជំរៅ (ក្នុងអាជ្ញាប័ណ្ណកំណត់ជំរៅ ២-៥ម៉ែត តែជាក់ស្តែងជំរៅដែលជ្រៅជាងគេ ១៦.៦ម៉ែត) និងគំលាតពីច្រាំង (ក្នុងអាជ្ញាប័ណ្ណកំណត់ ជិតជាងគេ ៣០ ម៉ែត និងឆ្ងាយបំផុត ២០០ម៉ែត តែជាក់ ស្តែងគំលាតពីច្រាំង ១០ម៉ែត) ។

អង្គការសង្គមស៊ីវិលយល់ឃើញថា សកម្មភាពទាមទារមិនអោយសាឡង់បូមខ្សាច់បន្តទៀត ពីសំណាក់បុគ្គលិកមាតាធម្មជាតិ និងប្រជាពលរដ្ឋនៅក្នុងតំបន់នោះ គឺជាការចូលរួមយ៉ាងសំខាន់ ក្នុងការការពារបរិស្ថាន ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិ រីឯការចាប់ខ្លួនពួកគេគឺ ជារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

អង្គការសង្គមស៊ីវិល ស្នើសុំអោយមានការដោះលែង មនុស្សទាំងអស់ រួមទាំងសកម្មជនមាតាធម្ម ជាតិ ៣ នាក់ ដោយគ្មានលក្ខខណ្ឌ ហើយត្រូវសិក្សា ពីផលប៉ះពាល់ បរិស្ថាននិងសង្គមចំពោះការបូម ខ្សាច់នេះឡើងវិញ។

- ព័ត៌មានបន្ថែម សូមទំនាក់ទំនង:
- | | |
|--|------------------|
| លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្ស ADHOC | Tel: ០១១ ២៧៤ ៩៥៩ |
| លោក ហួន ជុនឌី នាយកប្រតិបត្តិ CLEC | Tel: ០១២ ៩៤២ ៣២៦ |
| លោក សួន ប៊ុនស៊ីក្តី ប្រធានលេខាធិការដ្ឋាន CHRAC | Tel: ០៩២ ៣៤៤ ៣៥៧ |

លោក ទឹម ម៉ាឡៃ ប្រធាន បណ្តាញយុវជនកម្ពុជា (CYN)

Tel: 097 880 688

លោក យ៉ុង គឹមអេង ប្រធាន PDP-Center

Tel: 096 828 299

លោក សំ គុនធាមី នាយកប្រតិបត្តិ អង្គការនិកហ្វិច (NICFEC)

Tel: 092 822 273

បញ្ជីឈ្មោះដែលបានផ្តល់ការគាំទ្រសេចក្តីថ្លែងការណ៍រួម៖

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)

គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

អង្គការ ដៃគូអភិវឌ្ឍន៍ (DKA)

បណ្តាញយុវជនកម្ពុជា (CYN)

អង្គការសិទ្ធិមនុស្សដើម្បីតម្លាភាព និងសន្តិភាព (HROTP)

គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)

មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)

មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)

អង្គការ និកហ្វិច (NICFEC)

អង្គការយុវជនស្ម័គ្រចិត្ត (CV)

អង្គការកម្មវិធីអភិវឌ្ឍន៍យុវជន (YRDP)

សមាគមយុវជនខ្មែរ (KYA)

អង្គការមាតាធម្មជាតិ (MN)

យុវជនខ្មែរមហានគរ (KYE)

សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)

សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA(

សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)